



ការអនុវត្តន៍យុទ្ធសាស្ត្រ  
លេខ៖ ៧៧.ស៊ិន.ប.ក

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

៩០០០០០០

អនុប្រើប្រាស់  
ស្ថិតិ

គ្រប់គ្រង់ និងរំលែករំលែក និងរំលែករំលែក និងរំលែករំលែក

ការអនុវត្តន៍យុទ្ធសាស្ត្រ

- បានយើង្ហាមចម្លកក្នុង នឹងព្រះរាជាណាចក្រកម្ពុជា
- បានយើង្ហាមរាជក្រឹត្យលេខ ៨៨/រកត/០៩០៨/៩០៩៨ ចុះថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០០៨ ស្តីពីការរំនៀករំលែក
- បានយើង្ហាមរាជក្រឹត្យលេខ ០១/នស/៩៨ ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩៨ ដែលប្រកាសឱ្យប្រើប្រាស់
- ស្តីពីការរំលែក និងការប្រព្រឹត្តកទៅ នូវកម្មាធិធាន់
- បានយើង្ហាមរាជក្រឹត្យលេខ ០៦/នស/៩៨ ចុះថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ១៩៩៨ ដែលប្រកាសឱ្យប្រើប្រាស់ ស្តីពី
- សហលក្ខណីកំម្មូរការសិរីនឹងព្រះរាជាណាចក្រកម្ពុជា
- បានយើង្ហាមរាជក្រឹត្យលេខ ៨៨/រកត/០៣០៨/៣៩៦ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០០៨ ស្តីពីគោលការណ៍
- រួមនឹងការបង្កើត និងការងារកំរឿនដែលរាយការណ៍ភ្នាក់ងារប្រតិបត្តិការពិនេរ
- បានយើង្ហាមអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៥ ស្តីពីការបង្កើតគណៈកម្មាធិការ
- ជាតិបណ្តុះបណ្តាល
- បានយើង្ហាមអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០០៥ ស្តីពីការកំណត់មាត្រា ២ នៃ
- អនុក្រឹត្យលេខ ៦៥.អនក្រ.បក ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៥ ស្តីពីការបង្កើតគណៈកម្មាធិការជាតិបណ្តុះបណ្តាល
- ការសំណើរបស់ប្រធានក្រមប្រើក្រារកំណែនប្រជាពលរដ្ឋបាល

## ចំណាំ ១

### បច្ចុប្បន្នសិទ្ធិជោះ

**ចារ្យា ១.~**

ត្រូវបានបង្កើត និងជាក់ឱ្យដំណើរការទីភ្នាក់ងារជាតិមុខរបរ និងការងារ សរសរាយតែជា "ខ.ច.អ.ស." ជាទីភ្នាក់ងារប្រតិបត្តិការពិសេស ដើម្បីស្វែនឡើងការងារជាតិបណ្តុះបណ្តាល ដោយមានអគ្គនាយកដ្ឋាន អប់របណ្តុះបណ្តាលបច្ចេកទេស និងវិធានដីវេជ្ជាបនាផិការ ដើម្បីសម្រេចសម្រេច និងផ្តល់ព័ត៌មានពាក់ព័ន្ធដឹងទិញការងារ នៅព្រះរាជាណាចក្រកម្ពុជាដីឱ្យដំណើរការបានលួចបាន។

**ចារ្យា ២.~**

ខ.ច.អ.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកំណត់ការផ្តល់សេវាតំនើមទិន្នន័យការងារប្រកប ដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ឱ្យការងារមិនមែនរកការងារ និយាយដិត និយាយជក និងអ្នកផ្តល់ការបណ្តុះបណ្តាល ដែលត្រូវមានលក្ខណៈសារព័ត៌មានពីត្រូវការងារ។

## ចំណាំ ២

### បច្ចេកទេស ស្មោះទិន្នន័យ

**ចារ្យា ៣.~**

ខ.ច.អ.ស. មានពួកទានិត និងការកិច្ចចម្លោះ ដូចខាងក្រោម :

- សម្រេចសម្រេច និងរៀបចំឱ្យមានសេវាតំនើមការងារ មុខរបរ និងការអប់របណ្តុះបណ្តាលដែលត្រូវបច្ចេកទេស និងវិធានដីវេជ្ជាបនាផិការ
- ផ្តល់សេវាតំនើមឱ្យអ្នករកការងារ និយាយដិត និយាយជក អ្នកផ្តល់ការបណ្តុះបណ្តាលដែលត្រូវមានលក្ខណៈសារព័ត៌មានពីត្រូវការងារ និងប្រសិទ្ធភាព និងសាធារណៈ មានលក្ខណៈសារព័ត៌មានពីត្រូវការងារ និងការងារប្រកបដោយប្រសិទ្ធភាពក្នុងរូបភាព ព័ត៌មានជាលក្ខណៈចំហេត និងបង្កើតឱ្យការងារមានការងារប្រកបដោយប្រសិទ្ធភាព និងកម្មវិធី នាសារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
- សិក្សាស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធតំនើមទិន្នន័យ ឱ្យសម្រេចបាននិងការរិរអ្នកនៃសេដ្ឋកិច្ច សង្គម នាថែលបច្ចុប្បន្ន និងទៅអនាគត

- ជីវិតថ្មីជាប្រជាជាតិមានការងារ មុខរបរ និងជំនាញបញ្ជីកម្រោះ និងវិធានៗដើរបស់ គណៈកម្មាធិការជាតិបណ្តុះបណ្តាល និងតាមមធ្យាងបញ្ជីកម្រោះដូចជាអ្វីត ដើម្បីសហប្រតិបត្តិការ សម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដើម្បីអភិវឌ្ឍន៍ និងអនុការសង្គមសិរី ដែលត្រូវការកំណែនពលកម្ម និងតម្រូវការជំនាញបញ្ជីកម្រោះ និងវិធានៗដើរបស់ ដើម្បីលើកអនុសាសន៍ជោន គណៈកម្មាធិការជាតិបណ្តុះបណ្តាល
- ផ្តល់ទិន្នន័យជាកំណែនស្តីពីតិចមានការងារ ដើម្បីជាមួលដ្ឋានក្នុងការចូលរួមសម្រួលដែលរាយការណ៍ មានលទ្ធភាពរួចរាល់ដើម្បីការអភិវឌ្ឍន៍នៃការងារ និងទិន្នន័យការងារដែលត្រូវការកំណែនពលកម្ម នាមផ្លូវការលោកស្រីសារូ សម្រាប់ការតែបន្ថូយភាពព្រំក្រោមរយៈការអប់រំបណ្តុះបណ្តាល បញ្ជីកម្រោះ និងវិធានៗដើរបស់ និងការផ្តល់នូវការងារដែលប្រជាពលរដ្ឋ និង
- បំពេញការកិច្ចដើម្បីកម្រោះ តាមការកំណែនរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល ។

#### ចារ្យក្រា ៤~

សិទ្ធិ និងការទទួលខុសត្រូវរបស់ប្រធាន ន.គ.ម.ន. ត្រូវកំណត់ឱ្យមានច្បាស់ឈាល់ឡើងក្នុងឱ្យខ្លួន បេសកកម្ម និងកិច្ចសក្រារប់ប្រជុំ ។  
ឡើងក្នុងឱ្យបេសកកម្ម និងកិច្ចសក្រារប់ប្រជុំ ត្រូវបានដាក់ឡើងឡើងឡើង ។

#### ចារ្យក្រា ៥~

ន.គ.ម.ន. ត្រូវដឹកនាំ និងប្រប់ប្រង់ដោយប្រធានមួយឱ្យបាន ដែលមានប៉ាន់ស្តីអគ្គនាយក និងអមដោយ អនុប្រធានមួយចំនួន ដែលមានប៉ាន់ស្តីអគ្គនាយកនិងតាមការចាំបាច់ ។

ប្រធាន ន.គ.ម.ន. ត្រូវទទួលខុសត្រូវក្នុងការរួមបំបែកឱ្យការ និងការប្រប់ប្រង់ទិន្នន័យកំណាត់ការប្រព័ន្ធដីរាជការ ពិសេសរបស់ខ្លួន ចំពោះគណៈកម្មាធិការជាតិបណ្តុះបណ្តាល ។

ប្រធាន ន.គ.ម.ន. ត្រូវធ្វើឱ្យការការណ៍លទ្ធផល និងជើរការការងារដូចមួនគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិធានៗដើរបស់ ។

#### ចិត្តអតិ ៣

#### ទេនាមុខ្ឌ់នូវ

#### ចារ្យក្រា ៦..

ន.គ.ម.ន. មានបុន្ណែក តាមរចនាសម្ព័ន្ធដូចខាងក្រោម :

- ផ្ទេររដ្ឋបាល និងបណ្តុះបណ្តាល

- ផ្នែកដែនការ និងសហប្រតិបត្តិការ
  - ផ្នែកគ្រប់គ្រងយោទ្ធសាស្ត្រពីមាន និង
  - ផ្នែកប្រមូល និងជំរឿងរាយពីមាន ។

ផ្នែកនីមួយា ត្រូវដើរកនាំ និងគ្រប់គ្រងដោយប្រធានមួយរូប ដែលមានបាន៖ស្ថិតិប្រធាននាយកដ្ឋាន និងអមដោយអនុប្រធានមួយចំនួន ដែលមានបាន៖ស្ថិតិអនុប្រធាននាយកដ្ឋានកាមការចំណេច ។

ଶ୍ରୀମଦ୍ଭଗବତ

ផ្នែកនីមួយា ត្រូវបែងចែងជាប្រភពការងារ ។ ការគំណត់ត្ថ្តិតាម ការគិត និងការទទួលខុសត្រូវ ត្រូវបានការងារចាត់ការងារប្រចាំឆ្នាំ ។

ଶାନ୍ତି ୫୦

ឧ.គ.ម.ស. អាចបង្កើតមជ្ឈមណ្ឌលការងារ ដែលសរសោរភាពជាតិ “ម.ក.” នៅតាមទីកន្លែងណាមួយសម្របតាមលទ្ធភាពជាតិស្ថិស្ថ និងតាមការចាំបាច់។

ម.ក.ត្រូវដឹងទំនាក់ទំនងជាមួយប្រធានមួយរបស់  
ម.ក. ត្រូវដឹងទំនាក់ទំនងជាមួយសេចក្តីសម្រចចរបស់ប្រធាន ន.គ.ត.ស. ។

ଶ୍ରୀମଦ୍ ୬୦

ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ មានការកិច្ចចម្លោង ដូចតទៅ :

- ហាត់ចែងចរាប់ និងត្រប់ត្រង់នកសារដ្ឋាន
  - ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាល និងត្រប់ត្រងការងារ
  - ត្រប់ត្រងចំណូល និងចំណាយ
  - ត្រប់ត្រងបុគ្គលិកមន្ត្រីរាជការ ឱ្យបងចំការងារប្រវត្សពលកម្ម ប្រាក់កំរើច្រ របបអបត្ថម្ភគោលនយោបាយ រាយកម្មជំនួយបាន៖ បុ លីកទីកចិត្ត ។ល។
  - ឱ្យបងចំ តារកំពង់លិខិតបន្ទាយ លិខិតដ្ឋានលាសោ ធ្វើកំណត់ហេតុរាល់អង្គប្រជុំសាមញ្ញ និង វិសាមញ្ញ របស់ខ្លួនកំងារជាតិមុខរបរ និងការងារ
  - ធ្វើបាយការណ៍ការងារ និងកំណត់ហេតុដ្ឋែងទរបស់ថ្នាក់ដីកនាំ
  - ឱ្យបងចំ និងសុប្រាយការណ៍លិចឡូផល និងសេកម្មភាព របស់ខ្លួនកំងារជាតិមុខរបរ និងការងារជាប្រចាំ និងបុកសុប្រាយការណ៍ប្រចាំខែ ទីមាស ធមាស និងប្រចាំឆ្នាំ

- ប្រមូលដ្ឋានប្រព័ន្ធភាពនៅក្នុងការបង្កើត និងដែឡុអភិវឌ្ឍន៍ និងតាមដានរឹងកិច្ច ការប្រតិបត្តិតាមផ្លូវយុទ្ធសាស្ត្រ
- ផ្តល់ជំនួយ និងគ្រប់គ្រងមូលដ្ឋានសំរាប់បិទ្ទារីភ្នាក់នារដាចិមុខរបរ និងការងារ និងអនុការណូវការប្រចាំឆ្នាំ
- គ្រប់គ្រងអចលម្រោះ ឬចំណែក ស្ថិតិ សំរាប់ និងបញ្ជីសារពីកណ្តាល
- ទទួលអនុវត្តការកិច្ចដោយឯកចំណែកដែលប្រចាប់នឹងពីភ្នាក់នារដាចិមុខរបរ និងការងារប្រចាំឆ្នាំ។

## ចង្វារ ១០..

ផ្នែកដែនការ និងសហប្រតិបត្តិការ មានការកិច្ចចម្លោះ ដូចខាងក្រោម :

- ប្រមូល ឯកចំណែក គ្រប់គ្រង ពិនិត្យ និងវិភាគទិន្នន័យលទ្ធផលការងារទទួលបានពីគ្រប់អនុការណក់ព័ត៌មាន ដើម្បី កំណត់កម្មវិធីសកម្មភាព និងធ្វើការ
- ធ្វើដែនការសកម្មភាពការងារ និងគ្រប់គ្រងសំរាប់បិទ្ទារីភ្នាក់នារដាចិមុខរបរ និងការងារ
- ធ្វើទំនាក់ទំនង សម្របសម្រួល និងសហប្រតិបត្តិការក្នុង និងក្រោមប្រជុំ ដោយសហការជាមួយផ្នែក ជំនាញ
- ឯកចំណែក និងជីវិការការរាយកិច្ចប្រជុំ និងជីវិការការរាយកិច្ចប្រជុំ និងជីវិការការរាយកិច្ចប្រជុំ
- ឯកចំអនុស្សរណៈ ប្រកិច្ចប្រព័ន្ធរាយកិច្ចប្រជុំ និងការងារជាមួយក្រសួង ស្ថាប័ន អនុការ និងបណ្តុប្រទេសនៅក្នុង ស្ថាប័ន
- ឯកចំគ្រប់គ្រងអនុការណក់ព័ត៌មាន និងបញ្ជីសារពីកណ្តាល និងការងារជាមួយក្រសួង ស្ថាប័ន
- ពិនិត្យ តាមដាន និងរាយការណ៍មួយទៅមួយទៅ និងគុណភាពការងារតាមជំនាញនិមួយៗ ដែលសម្រេចបាន
- ធ្វើរាយការណ៍ប្រចាំថ្ងៃ ត្រីមាស ធមាស និងប្រចាំឆ្នាំ និងការងារជាមួយក្រសួង ស្ថាប័ន
- ទទួលអនុវត្តការកិច្ចដោយឯកចំណែកដែលប្រចាប់នឹងពីភ្នាក់នារដាចិមុខរបរ និងការងារប្រចាំឆ្នាំ។

## ចង្វារ ១១..

ផ្នែកគ្រប់គ្រងប្រព័ន្ធផិមាន មានការកិច្ចចម្លោះ ដូចខាងក្រោម :

- បង្កើត រចនា និងអភិវឌ្ឍន៍របៀបទំនាក់ទំនង
- រៀបចំប្រព័ន្ធប្រប់ប្រងទិន្នន័យ និងបញ្ហាលទិន្នន័យ
- ធ្វើបច្ចុប្បន្នការពីកិម្មាននៅលើពេលវេលាដែលនៅលាងប្រចាំថ្ងៃ
- ផ្តល់ជូន និងតំបន់ប្រព័ន្ធកុំព្យូទ័រ

- តាមដាន និងអភិវឌ្ឍប្រព័ន្ធដឹកនូវនយដាប់ចាំ
- ធ្វើទំនាក់ទំនងជាមួយថ្មីកដែលបានរៀបចំឡើង ដែលបានកំណត់ឡើង ដើម្បីប្រមូលទិន្នន័យ និងបញ្ចូលទិន្នន័យ
- គ្រប់គ្រងគេហទំនាក់រាជក្រសួងព័ត៌មានប្រចាំថ្ងៃ និងការយករាល់
- ទទួលអនុវត្តការកិច្ចរៀបចំឡើងឡើត ដែលប្រធាននឹងការងារជាតិមុខរបរ និងការងារប្រគល់ដូន ។

### ចារ្យក្រារ ១៧.~

ថ្មីកប្រមូល និងផ្សេងៗផ្សាយព័ត៌មាន មានការកិច្ចចម្លោង ដូចខាងក្រោម :

- ធ្វើការផ្សេងៗផ្សាយ និងផ្តល់សេវាផ័ត៌មានទីផ្សារការងារដល់សិស្ស និស្សិត កម្ពុជា និយោជិត និងសារណាគន្លែន ពីសេសអ្នកកំពុងផ្សេងៗរកការងារធ្វើ
- រៀបចំឱ្យមានស្ថិតិសាប្រាំស ត្រីស្ថាន ក្រុមហ៊ុនតាមប្រកែវមុខរបរ ចំណាត់ថ្នាក់ក្រុមហ៊ុន និងចំណាត់ថ្នាក់មុខរបរ
- រៀបចំឱ្យមានកញ្ចប់ព័ត៌មានរបស់ត្រីស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាតីរះនីមួយៗ
- រៀបចំដែនការអភិវឌ្ឍន៍ប្រព័ន្ធទៅព័ត៌មានទីផ្សារការងារ
- ធ្វើទំនាក់ទំនងគ្រប់ដីក អន្តរភាព ស្ថាប័ន ដែលបានកំណត់ឡើង ដើម្បីត្រូវបំពិន្ទាននូវព័ត៌មានទីផ្សារការងារ
- និពន្ធ ជលិត និងចងក្រោមដែល ផ្សេងៗផ្សាយព័ត៌មានដោយសារការងារជាមួយគ្រប់ប្រព័ន្ធដើម្បីផ្សេងៗផ្សាយ
- រៀបចំ ជលិតសៀវភៅក្រោមការ ផ្តល់នូវប និមួយនាស្ថុត ប៉ូណ្ឌាន់ ដែលទាក់ទងនិងសកម្មភាពការងាររបស់នឹងការងារជាតិមុខរបរ និងការងារ
- ទទួលអនុវត្តការកិច្ចរៀបចំឡើងឡើត ដែលប្រធាននឹងការងារជាតិមុខរបរ និងការងារប្រគល់ដូន ។

### ចារ្យក្រារ ១៨.~

មន្ត្រី ដែលបារេដ្ឋានការងារក្នុង ន.គ.ម.ន. ជាមន្ត្រីក្នុងក្របខ័ណ្ឌមុខងារសាធារណការ ឬ បុគ្គលិកជាប់កិច្ចសម្បារ ។

មន្ត្រីការ និងបុគ្គលិកទាំងនេះ ត្រូវចូលរួមការងារជាមួយប្រធាន ន.គ.ម.ន. តាមរយៈអ្នកគ្រប់គ្រងមន្ត្រីថ្នាល់ ។

### ចារ្យក្រារ ១៩.~

មន្ត្រីការ និងបុគ្គលិកជាប់កិច្ចសម្បារ ដែលបារេដ្ឋានការងារនៅ ន.គ.ម.ន. ត្រូវទទួលបានប្រាក់ខុសត្រូវនិងទិន្នន័យ ដែលបានមកពីការបែងចែកប្រាក់ក្រោមឈ្មោះ និងប្រាក់ខុសត្រូវឡើងឡើត ហំនួលមិនប្រាក់បៀវិញមួលដ្ឋាន និងប្រាក់បន្ទាប់បន្ទុំនៅបៀវិញ ។

### ចំណេះទំនាក់ទំនង ៤

#### ស្រែអាជីវកម្ម

#### ទម្រង់ទំនាក់ទំនង ១៨.~

ប្រកាសដឹងចំណូលជីវារបស់ គ.ឌ.ឌ.គ.ស. បានមកពី:

- ជីវារដាតិ ដែលជាឌុបសម្បត្តិថែមជីវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិធានីវា:
- ប្រាក់ ដែលបានមកពីការបែងចែកកំណត់ផ្សេងៗ
- ហិរញ្ញបុរាណបែងចែកវិទ្យាអភិវឌ្ឍន៍ និង
- ប្រកាសដោយប្រជុំរាជរដ្ឋាភិបាល

#### ទម្រង់ទំនាក់ទំនង ១៩.~

ការកំណត់ផ្សេងៗ និងការបែងចែកកំណត់ផ្សេងៗ ត្រូវធ្វើឡើងដោយប្រកាសរូបរាល់ដូចម្រីនូលបន្ទុក និងការរាយការណ៍ដែលបង្កើតឡើងឡើងត្រូវបានដាក់តារាងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការជាតិបណ្តុះបណ្តាល។

#### ទម្រង់ទំនាក់ទំនង ២០.~

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិធានីវា: និងដែកនាំសៀវភៅតាក់ពីៗ ត្រូវបានទូទាត់ជីវារ ដែលត្រូវជួលិកជាកំណត់ការបែងចែក និងការដោលនិងការរាយការណ៍ដែលបង្កើតឡើង។

អគ្គលេខាដឹកការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងការងារ និងបណ្តុះបណ្តាល ដែលបាននាយកដឹកការជាតិក្នុងក្រសួងសេដ្ឋកិច្ច មានត្រូវបានការចែកចាយជាផ្លូវការ ដូចរាយការងារស្ថាបន្ទីរបស់ជីវារនៃខាងក្រោម។

### ចំណេះទំនាក់ទំនង ៥

#### អនុសាលាផ្លូវការណ៍

#### ទម្រង់ទំនាក់ទំនង ២១.~

បច្ចុប្បន្នគឺជាគម្រោយឈរាយណា ដែលមានខ្លួនបានបន្ថែមរបស់ខ្លួន និងអនុកិត្យវេស ត្រូវបានគោរពដោយការងារ ។

ចារ្យក្រារ ១៩~

រដ្ឋមន្ត្រីទទួលបន្ទុកទិន្នន័យការពិភាក្សាបែងចែក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពណ៌កម្មាធិការជាតិ បណ្តុះបណ្តាល រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិធានីវិវាទ រដ្ឋមន្ត្រី រដ្ឋបេទាជិករាជ គ្រប់ក្រសួង ស្ថាប័នកំពង់ផ្លូវ មានការកិច្ចអនុវត្តអនុក្រើននៃខ្លួន និងបណ្តុះបណ្តាល នៅថ្ងៃ ។

រដ្ឋបាល ចំពោះ ២៩៨ ឆ្នាំ ២០០៩



សង្កាត់អនុក្រើននៃខ្លួន ឱ្យឯក សេដ្ឋកិច្ច

បានយកសេចក្តីជាបញ្ជី

សម្រាប់អនុក្រួនបានសេវាបាតិតេដោះ ឱ្យឯក សេដ្ឋកិច្ច នាយករដ្ឋមន្ត្រីនៃរដ្ឋបាលជាប្រកបដោយ

សូមមេត្តាបែងបណ្តុះបណ្តាល

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទិន្នន័យការពិភាក្សាបែងចែក

និងជាប្រធានប្រឈមប្រឹក្សាកំណែនច្បាប់រដ្ឋបាល

ស៊ុខ នាយក

កំណែនកម្មោះ :

- ក្រសួងក្រសួងបរមរដ្ឋបាល
- អនុបេទាជិករាជក្រួនបាតិតេដោះ
- អនុបេទាជិករាជក្រួនបាតិតេដោះ និងសក
- អនុបេទាជិករាជក្រួនបាតិតេដោះ និងសក
- ទួរការធម៌យសអនុក្រួនបាតិតេដោះ
- ទួរការធម៌យសអនុក្រួនបាតិតេដោះ
- ឯកសារ ១៩
- រដ្ឋបាល ចំពោះ ២៩៨
- កដិច្ច ✓
- ធនការណ៍ - កាលបរិច្ឆេទ